

មេរៀនទី ១០

សេរីភាពថ្មីរបស់អ្នក

Your New Freedom

មនុស្សភាគច្រើនចង់បានសេរីភាព។ មនុស្សមួយចំនួនចង់បានសេរីភាពរួចផុតពីច្បាប់ដែលគាបសង្កត់ និងអ្នកកាន់អំណាចផ្តាច់ការដែលអាក្រក់។ មនុស្សមួយចំនួនទៀតចង់បានសេរីភាព ក្នុងការនិយាយស្តី និងធ្វើអ្វីៗទៅតាមចិត្តចង់។ ប៉ុន្តែ អ្វីទៅជាសេរីភាពពិតប្រាកដ? តើមនុស្សម្នាក់រស់នៅក្នុងពន្ធនាគារ អាចមានសេរីភាពដែរឬទេ? តើអ្នកដែលរស់នៅក្នុងសង្គមអយុត្តិធម៌ អាចមានសេរីភាពដែរឬទេ?

ចម្លើយសម្រាប់សំណួរនោះគឺ មានសេរីភាពបាន។ សេរីភាពពិតប្រាកដមិនមែនជាអ្វីដែលនៅខាងក្រៅខ្លួនឡើយ។ ប៉ុន្តែ ជាអ្វីដែលស្ថិតនៅខាងក្នុងចិត្តវិញ។ នៅក្នុងព្រះគម្ពីរសាវ័កលោកប៉ូលដែលជាអ្នកដែលបានសរសេរអំពី “សេរីភាព និង សិរីរុងរឿងនៃបុត្ររបស់ព្រះជាម្ចាស់” (រ៉ូម ៨:២១)។ មានតែបុត្ររបស់ព្រះជាម្ចាស់តែប៉ុណ្ណោះដែលមានសេរីភាពពិតប្រាកដ!

នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីសេរីភាព ដែលអ្នកមាននៅពេលឥឡូវនេះ ដោយសារអ្នកជាបុត្ររបស់ព្រះជាម្ចាស់។ សេរីភាពនេះ កំណត់ឱ្យអ្នកមានសេរីភាពរួចផុតពីផលប៉ះពាល់នៃអំពើបាបដ៏កំណាច។ វាជួយអ្នកឱ្យមានសេរីភាពចេញពីភាពភ័យខ្លាច ដែលអ្នកមិនអាចធ្វើឱ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់។ វាជួយអ្នកឱ្យមានជ័យជម្នះលើកំហុស និងភាពច្របូកច្របល់ខាងវិញ្ញាណ។ ព្រះពរទាំងនេះជារបស់អ្នកដោយសារតែអ្វីដែលព្រះយេស៊ូគ្រីស្ទបានធ្វើសម្រាប់អ្នក។ ប៉ុន្តែ វាគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ សេរីភាពនៃជីវិតថ្មីរបស់អ្នកនឹងបន្តនៅក្នុងភាពអស់កល្បជានិច្ច!

គម្រោង

- ក. សេរីភាពរួចផុតពីអំពើបាប Freedom from Sin
- ខ. សេរីភាពរួចផុតពីការភ័យខ្លាច Freedom from Fear
- គ. សេរីភាពរួចផុតពីកំហុសឆ្គង Freedom from Error
- ឃ. សេរីភាពរួចផុតពីការភាន់ច្រឡំ Freedom from Confusion
- ង. សេរីភាពរួចផុតពីការព្រួយបារម្ភ Freedom from Worry
- ច. សេរីភាពនៅថ្ងៃអនាគត Freedom in the Future

គោលដៅ

រៀបរាប់អំពីសេរីភាពដែលអ្នកមាន ក្នុងនាមជាបុត្ររបស់ព្រះជាម្ចាស់ ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត។

ក. សេរីភាពរួចផុតពីអំពើបាប Freedom From Sin

គោលដៅទី១. អ្វីៗរាប់អំពីសេរីភាពដែលអ្នកមាន ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ ទាំងនៅពេលបច្ចុប្បន្ននិងពេលអនាគត។

- ព្រះយេស៊ូបានសោយទិវង្គត ដើម្បីដោះយើងចេញពីពិរុទ្ធភាព ទណ្ឌកម្ម អំណាច និង វត្តមានរបស់អំពើបាប។
- ពិរុទ្ធភាព: ព្រះអង្គបានទទួលយកកំហុស ដែលយើងប្រព្រឹត្តខុសទាំងប៉ុន្មាន។
- ទណ្ឌកម្ម: អ្នកត្រូវបានបោះទោសឱ្យស្លាប់ ប៉ុន្តែ ព្រះយេស៊ូបានសោយទិវង្គតជូនយើង។ តាមរយៈការទទួលយក ព្រះអង្គជាព្រះសង្គ្រោះរបស់អ្នក អ្នកមានសេរីភាពរួចពីទោសស្លាប់។
- អំណាច: ព្រះយេស៊ូមានជ័យជម្នះលើមារសាតាំង និងបានបំបាក់អំណាចរបស់អំពើបាប ដែលមានលើអ្នក។

ដ្បិតអ្នកដែលស្លាប់ មិនទាក់ទាមនឹងបាបទៀតទេ។ ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ទ យើងក៏ ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ។ (រ៉ូម ៦:៧-៨)

វិធីបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់ សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះគ្រីស្ទយេស៊ូ។ (រ៉ូម ៦:១១)

តែឥឡូវនេះ បងប្អូនរួចពីអំណាចបាប មកបម្រើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើអោយបងប្អូនទៅ ជាវិសុទ្ធ ដើម្បីអោយមានជីវិតអស់កល្បជានិច្ច។ (រ៉ូម ៦:២២)

ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះយេស៊ូគ្រីស្ទ ឥតមានទោសព្រៃទៀតឡើយ។ (រ៉ូម ៨:១)

១ អ្នកមិនបានទាក់ទាមជាមួយនឹងពិរុទ្ធភាព ទណ្ឌកម្ម និងអំណាចនៃអំពើបានដោយសារ

- ក) ធ្វើពិធីដាក់ទោស ដើម្បីលាងបាបអ្នក។
- ខ) សម្រេចចិត្តប្រព្រឹត្តអំពើល្អ ចាប់ពីពេលឥឡូវនេះតទៅ។
- គ) ទទួលយកព្រះយេស៊ូជាព្រះសង្គ្រោះរបស់អ្នក។

- សេចក្តីល្អឱ្យប្រព្រឹត្តអំពើបាប: មានមនុស្សមួយចំនួន ឈប់មានទម្លាប់អាក្រក់របស់ពួកគេភ្លាមៗ នៅពេលពួកគេ ទទួលជឿព្រះអម្ចាស់។ មនុស្សមួយចំនួនទៀត ព្យាយាមប្រយុទ្ធប្រឆាំង ដើម្បីបញ្ឈប់ការជក់បារី ថ្នាំញៀន ឬប្រព្រឹត្ត អំពើអោយមុខផ្សេងៗទៀតជាច្រើនខែឆ្នាំ។ ប៉ុន្តែ នៅពេលគេបន្តអធិស្ឋាន និងមានជំនឿ ព្រះជាម្ចាស់ប្រទានឱ្យពួកគេ មានជ័យជម្នះ។

ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។ (យ៉ូហាន ៨:៣៦)

ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារនោះវាមុខជារត់ចេញឆ្ងាយពី បងប្អូនមិន ខាន។ (យ៉ាកុប ៤:៧)

ប្រសិនបើអ្នកនៅតែមានសមរម្យប្រឆាំងជាមួយទម្លាប់អាក្រក់សូមកុំបោះបង់ចោល។ នៅពេលដែលវិញ្ញាណ អាក្រក់ល្អអ្នក សូមប្រកាសដោយជំនឿថា ព្រះគ្រីស្តបានប្រទានសេរីភាពដល់អ្នកហើយ។ សូមចាប់ផ្តើមសរសើរតម្កើង ព្រះអម្ចាស់ ដែលផ្តល់សេរីភាព ហើយអ្នកនឹងមានជ័យជម្នះលើអ្នកដែលល្អអ្នកយ៉ាងឆាប់រហ័សបំផុត។ គ្រូគង្វាលរបស់ អ្នកនឹងរីករាយអធិស្ឋានជាមួយអ្នក ព្រមទាំងជួយដល់អ្នកមិនខាន។

អ្នកនឹងប្រឈមជាមួយសេចក្តីល្អជាច្រើនប្រភេទ នៅពេលដែលអ្នករស់នៅលើផែនដីនេះ។ ប៉ុន្តែសេចក្តីល្អ នេះនឹងជួយអ្នកឱ្យរីកចម្រើនឡើង។ នៅពេលអ្នកជួបនឹងការល្អទាំងនេះអ្នកនឹងក្លាយជាមនុស្សរឹងមាំឡើង។ នៅពេល ដែលអ្នកទៅនៅស្ថានបរមសុខ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងជីវិតអ្នកបានសម្រេចចប់សព្វគ្រប់ហើយ អ្នកនឹងមាន សេរីភាព រួចផុតពីបំណងចិត្តចង់ប្រព្រឹត្តអំពើបាបជានិច្ចមិនខាន។

២ សូមអាន យ៉ូហាន ៨:៣៦ និង យ៉ាកុប ៤:៧ ដោយយកចិត្តទុកដាក់។

៣ ដោយផ្អែកលើ យ៉ាកុប ៤:៧ តើប្រយោគខាងក្រោមណាមួយត្រឹមត្រូវ?

- ក) វិញ្ញាណអាក្រក់នឹងយកឈ្នះលើអ្នក ប្រសិនបើអ្នកព្យាយាមតទល់ជាមួយនឹងវានោះ។
- ខ) ប្រសិនបើអ្នកប្រឆាំងជាមួយវិញ្ញាណអាក្រក់ វានឹងចេញឆ្ងាយពីអ្នក។
- គ) វិញ្ញាណអាក្រក់មិនមានឥទ្ធិពលចំពោះអ្វីដែលអ្នកធ្វើទេ។

- ផលប៉ះពាល់ និងវត្តមាននៃអំពើបាប ឥឡូវនេះអ្នកឃើញថាអំពើបាប និងផលប៉ះពាល់របស់អំពើបាបនៅជុំវិញអ្នក ការឈឺចាប់ ទុក្ខព្រួយ និងសេចក្តីស្លាប់។ នៅថ្ងៃដ៏រុងរឿងមួយ អ្នកនឹងទៅរស់នៅក្នុងលំនៅដ៏អស់កល្បរបស់អ្នក ហើយអ្នកនឹងលែងចងចាំពីអំពើបាបទៀតហើយ។

លំហាត់អនុវត្ត

៤ នៅខាងក្រោមនេះ ជាប្រភេទនៃសេរីភាពចេញពីអំពើបាប។ សូមភ្ជាប់ឃ្លា (នៅខាងស្តាំ) ជាមួយនឹងសេរីភាពដែល ពណ៌នា (នៅខាងឆ្វេង)។

- | | |
|--|-------------------------------|
|ក) សេរីភាពរួចផុតពីពិរុទ្ធភាពនៃអំពើបាប | ១. សេរីភាពក្នុងពេលបច្ចុប្បន្ន |
|ខ) សេរីភាពរួចផុតពីផលប៉ះពាល់នៃអំពើបាបទាំងអស់ | និង នៅពេលអនាគត |
|គ) សេរីភាពរួចផុតពីអំណាចនៃអំពើបាប | ២. សេរីភាពនៅពេលអនាគត |
|ឃ) សេរីភាពរួចផុតពីទណ្ឌកម្មនៃអំពើបាប | |
|ង) សេរីភាពរួចផុតពីវត្តមាននៃអំពើបាប | |

៥ ឥឡូវនេះ អ្នកជាគ្រិស្តបរិស័ទម្នាក់ ហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឱ្យអ្នក ជួបសេចក្តីល្ងង់ដើម្បីប្រព្រឹត្តអំពើបាប?

ខ. សេរីភាពរួចផុតពីការភ័យខ្លាច Freedom From Fear

អ្នកមានសេរីភាពចេញពីការភ័យខ្លាច នៅពេលដែលអ្នកដទៃធ្វើ អ្វីមកលើអ្នក។ ជីវិតរបស់អ្នកស្ថិតនៅក្រោមការថែរក្សារបស់ព្រះជាម្ចាស់ “បានកប់ទុកជាមួយព្រះគ្រិស្តក្នុងព្រះជាម្ចាស់ដែរ” (កូរិនថ ៣:៣)។ អ្នកប្រហែលនឹងត្រូវរងទុក្ខដោយសារតែព្រះគ្រិស្ត ឬ ត្រូវស្លាប់ ប៉ុន្តែ ព្រះអង្គនឹងគង់នៅជាមួយអ្នក គ្រប់ពេលទាំងអស់ជានិច្ច។ គ្មានអ្វីមួយអាចកើតឡើងចំពោះអ្នកបានឡើយ លើកលែងតែព្រះអង្គអនុញ្ញាតឱ្យប៉ុណ្ណោះ។ លោកប៉ូលបានសរសេរថា “ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់ខាងយើងបាន” (រ៉ូម ៨:៣១)។

អ្នកបានរួចផុតពីការភ័យខ្លាចចេញពីវិជ្ជាធ្មប់ ការក្រវែលរបស់វិញ្ញាណអាក្រក់ និងអ្វីៗដែលអាចធ្វើឱ្យអ្នកមានសំណាងមិនល្អ។ ដោយសារព្រះគ្រីស្ទដ៏មានព្រះធនរស់គង់នៅជាមួយអ្នក ដើម្បីការពារអ្នក។ អ្នកមិនត្រូវការប្រើបន្ថែមខ្សែការពារមន្តអាគម វេទមន្ត គ្រឿងសំណែន ដាក់ស្នេហ៍ ដាក់ទឹកមួយកែវពីមុខរបួស ឬ ស្ពោះនៅលើកដៃ ឬ ករបស់កូនអ្នក ដាក់តាំងរូបថតទេវតាការពារ ឬក៏ដាក់តាំងរូបថតផ្សេងៗទៀតដែលអ្នកគិតថាការពារអ្នកទៀតឡើយ។ ព្រះជាម្ចាស់មិនបានគាប់ព្រះហឫទ័យជាមួយនឹងអ្វីដែលអ្នកធ្វើ និងទុកចិត្តរបស់ទាំងនេះឡើយ។ ព្រះអង្គសន្យាថាការពារអ្នក។

កុំបណ្តោយខ្លួនអោយឈ្នកនឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្តាប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ “យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ”។ ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្តរឹងប៉ឹងថា “ព្រះអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?” (ហេប្រើ ១៣:៥-៦)

កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការីក្លែងក្លាយទាំងនោះ ដ្បិតព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។
(១ យ៉ូហាន ៤:៤)

លំហាត់អនុវត្ត

- ៦ មធ្យោបាយដ៏ល្អដើម្បីរួចផុតពីការភ័យខ្លាចគឺ
 - ក) ត្រូវប្រើវេទមន្តដែលខ្លាំង។
 - ខ) ត្រូវទុកចិត្តព្រះអម្ចាស់។
 - គ) ត្រូវដុតទៀនថ្វាយរូបសំណាក។

គ. សេរីភាពរួចផុតពីកំហុសឆ្គង Freedom From Error

អារក្សសាតាំងបានដាក់អន្ទាក់មនុស្សរាប់លាននាក់ ឱ្យជឿលើសាសនាខុសឆ្គងជាច្រើន។ វានាំមនុស្សឱ្យយល់ខុសពីរបៀបដែលត្រូវទៅស្ថានបរមសុខ។ ពួកគេបង្កស្នងទៅព្រះអាទិត្យ និងព្រះច័ន្ទ ថ្ម ទន្លេ និងដើមឈើ ព្រមទាំងស្វែងរកសេចក្តីពិតតាមរយៈសុបិន និងការបើកសម្តែងជាច្រើន។ ពួកគេសុំឱ្យវិញ្ញាណមនុស្សស្តាប់ជួយពួកគេ។ ពួកគេដុតទៀន និងធ្លាក់ថ្វាយបង្គំរូបចម្លាក់ដែលធ្វើពីមាស ប្រាក់ ឈើ ថ្ម ឬក៏ផ្ទាំងរូបភាពផ្សេងៗ។ ពួកគេថ្វាយយញ្ញបូជា និងស្បថ នៅពេលពួកគេបង្កស្នងដល់វិញ្ញាណនានាឱ្យជួយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនជាគំនិតរបស់មនុស្សទេ តែបង្ហាញយើងពីផ្លូវពិតប្រាកដទៅស្ថានបរមសុខ។ នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នករកឃើញសេចក្តីពិត និងរួចផុតពីកំហុសទាំងនេះ។ យ៉ូហាន ៨:៣១-៣២ បានកត់ត្រាថា៖ “ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ “ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។ អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឱ្យមានសេរីភាព។”

លំហាត់អនុវត្ត

៧ យើងត្រូវបានរំដោះឱ្យរួចពីកំហុសតាមរយៈ

- ក) ការបើកសម្តែងដែលយើងទទួលបាននៅក្នុងសុបិន។
- ខ) គំនិតរបស់អ្នកផ្សេងទៀតអំពីស្ថានបរមសុខ។
- គ) សេចក្តីពិតដែលយើងរៀននៅក្នុងព្រះគម្ពីរ។

នៅក្នុងខគម្ពីរខាងក្រោមនេះ ព្រះជាម្ចាស់ប្រឆាំងដំទាស់ដាច់ខាតនឹងការប្រើប្រាស់សំណាកផ្សេងៗ ឬ ការថ្វាយបង្គំវិញ្ញាណគ្រប់សណ្ឋាន។ អ្នកបានថ្វាយជីវិតអ្នកដល់ព្រះអង្គហើយ បទបញ្ជារបស់ព្រះអង្គមានសារៈសំខាន់ជាងការស្រួចដែលអ្នកបានធ្វើជាមួយព្រះក្លែងក្លាយ។ ព្រះជាម្ចាស់ជាអ្នកប្រទានបទបញ្ជានេះ។ ព្រះអង្គមានឫទ្ធានុភាពរំដោះអ្នកចេញពីសេចក្តីសន្យាជាច្រើន ដែលអ្នកបានធ្វើជាមួយរូបសំណាក វិញ្ញាណនានា ឬ ព្រះក្លែងក្លាយទាំងនេះ។

មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។ មិនត្រូវធ្លាក់រូបអ្វី ឬ យកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬ នៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬ គោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់អោយអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ។ (និក្ខមនំ ២០:៣-៥)

ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអោយនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើង។ មិនត្រូវអោយមាននរណាម្នាក់ បញ្ជាន់រូប ទស្សន៍ទាយ ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់ ធ្វើអំពើ ហើយក៏មិនត្រូវអោយនរណាម្នាក់ទៅរកគ្រូអន្លងខ្មោច ទៅរកគ្រូទាយ មើលជោគភាសី និងខាបព្រលឹងដៃដើរជើងព្រះអម្ចាស់ ចាត់ទុកអ្នកដែលប្រព្រឹត្តអំពើទាំងនេះ ជាមនុស្សគួរស្អប់ខ្ពើម។ ព្រោះតែប្រជាជាតិនានាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះហើយ បានជាព្រះអម្ចាស់ ជាព្រះរបស់អ្នកបណ្តេញពួកគេចេញពីមុខអ្នក។ (ទុតិយកថា ១៨:១០-១២)

ព្រះជាម្ចាស់បានរំដោះអ្នកចេញពីការគោរពបម្រើវិញ្ញាណនានា ឬព្រះក្លែងក្លាយហើយ ពីព្រោះឥឡូវនេះ អ្នកជាកម្មសិទ្ធិរបស់ព្រះដ៏ពិតតែមួយអង្គគត់។ អ្នកក៏ត្រូវបានរំដោះចេញពីអំណាចរបស់វិញ្ញាណអាក្រក់ និងចេញពីការភ័យខ្លាចដែលគេធ្វើចំពោះអ្នក។ ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ដែលបានយាងមកគង់នៅក្នុងដួងចិត្តរបស់អ្នកមានព្រះចេស្ដាជាងវិញ្ញាណអាក្រក់ដែលចង់ធ្វើបាបលើអ្នកទៅទៀត។

លំហាត់អនុវត្តន៍

៨ តើអ្នកធ្លាប់អនុវត្ត ឬ មានជំនឿទៅលើកំហុសឆ្គង ដែលមានរៀបរាប់នៅក្នុងមេរៀននេះ ឬនៅក្នុងឧទាហរណ៍ដទៃទៀត? ប្រសិនបើអ្នកធ្លាប់ សូមអធិស្ឋានដូចខាងក្រោម។ ចូរសរសេរទម្លាប់ទាំងអស់ដែលអ្នកបោះបង់ចោលនៅពេលឥឡូវនេះ។ ចូរទូលសូមព្រះជាម្ចាស់ឱ្យរំដោះអ្នកចេញពីទម្លាប់ទាំងនេះ និងការភ័យខ្លាចដែលកើតមានដោយសារវា។

ឱព្រះបិតាដែលគង់នៅស្ថានបរមសុខអើយ ព្រះអង្គគឺជាព្រះជាម្ចាស់ដ៏ពិត។ ព្រះអង្គធំជាងអ្វីៗ នៅលើស្ថានបរមសុខ និងដែនដី។ ទូលបង្គំសម្រេចចិត្តបែរចេញពី.....និងមិនធ្វើវាទៀតឡើយ។ ទូលបង្គំនឹងថ្វាយបង្គំព្រះអង្គតែមួយប៉ុណ្ណោះ តាមរយៈព្រះយេស៊ូគ្រីស្ទ ជាព្រះបុត្រាតែមួយគត់របស់ព្រះអង្គ ជាព្រះអម្ចាស់ និងព្រះសង្គ្រោះរបស់ទូលបង្គំ។

២៥. សេរីភាពរួចផុតពីការភាន់ច្រឡំ Freedom From Confusion

នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់មាន ច្បាប់ជាច្រើន។ មានមនុស្សមួយចំនួនមានការភាន់ច្រឡំអំពីអ្វីដែលច្បាប់ទាំងនេះមានន័យសម្រាប់យើងសព្វថ្ងៃនេះ។

ច្បាប់ជាច្រើនទាក់ទងនឹងពិធីបុណ្យ និងមានទំនាក់ទំនងគ្នានៅក្នុងសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយសាសន៍ហេប្រើជាច្រើនរយឆ្នាំហើយ។ លោកម៉ូសេ បានទទួលសម្ពន្ធមេត្រី និងច្បាប់ទាំងនេះដើម្បីគ្រប់គ្រងប្រជាជាតិមួយថ្មីដែលលោកបានដឹកនាំចេញពីស្រុកអេស៊ីបមក។ ច្បាប់នេះរាប់បញ្ចូលទាំងសេចក្តីបង្រៀនអំពីការថ្វាយយញ្ញបូជា ថ្ងៃដ៏វិសុទ្ធ របៀបនៃការថ្វាយបង្គំ ភាពបរិសុទ្ធ និងម្ហូបអាហារ។ មនុស្សមួយចំនួនហៅសម្ពន្ធមេត្រីនេះថា ក្រឹត្យវិន័យរបស់ «លោកម៉ូសេ» ដែលដាក់ឈ្មោះតាមលោកម៉ូសេ។

បទបញ្ជាសាសនាទាំងអស់នេះមានលក្ខណៈដូចជាព្រះយេស៊ូគ្រីស្ទ និងការសង្គ្រោះដែលព្រះអង្គនឹងប្រោសប្រទានឱ្យ។ ព្រះអង្គជាយញ្ញបូជាដ៏ល្អឥតខ្ចោះ ដែលអាចលាងជម្រះអំពីបាបរបស់ពួកគេបាន។ ព្រះអង្គអាចបំពេញក្រឹត្យវិន័យនេះបាន ហើយព្រះអង្គចង់សម្ពន្ធមេត្រីជាមួយអស់អ្នកដែលទទួលយកព្រះអង្គជាព្រះសង្គ្រោះ ទោះបីពួកគេជាសាសន៍ហេប្រើ ឬ ក៏មិនមែនក៏ដោយ។

ដូច្នេះ បទបញ្ជានៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេមានសម្រាប់តែសាសន៍ហេប្រឺ ចាប់តាំងពីជំនាន់លោកម៉ូសេ រហូតដល់ជំនាន់ព្រះគ្រីស្ទដែលគង់នៅលើផែនដីតែប៉ុណ្ណោះ។ ក្រោយពីពេលនោះមក យើងស្ថិតនៅក្រោម ការចងសម្ពន្ធ មេត្រីមួយថ្មី គឺសម្ពន្ធមេត្រីថ្មី។

លំហាត់អនុវត្តន៍

៩ ជំនាន់នៃក្រឹត្យវិន័យរបស់លោកម៉ូសេចាប់ផ្តើមពី

- ក) កំណើតពិភពលោករហូតដល់ជំនាន់លោកម៉ូសេ។
- ខ) ជំនាន់របស់លោកម៉ូសេ រហូតដល់ជំនាន់ព្រះគ្រីស្ទនៅលើផែនដី។
- គ) ជំនាន់នៃកំណើតរបស់ព្រះគ្រីស្ទ រហូតដល់សព្វថ្ងៃនេះ។

មានមនុស្សមួយចំនួនមានការភាន់ច្រឡំ និងគិតថាយើងត្រូវរក្សាថ្ងៃសៅរ៍ជាថ្ងៃដ៏វិសុទ្ធ ដូចក្រឹត្យវិន័យរបស់លោក ម៉ូសេទាមទារដែរ។ ប៉ុន្តែ ចាប់តាំងពីថ្ងៃដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នៅថ្ងៃដំបូងនៃសប្តាហ៍មកគ្រីស្ទ បរិស័ទមានទម្លាប់ជុំគ្នានៅថ្ងៃនោះ គឺថ្ងៃអាទិត្យដើម្បីចងចាំអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ព្រះគម្ពីរហៅថ្ងៃ នោះថា «ថ្ងៃនៃព្រះអម្ចាស់»។

នៅសព្វថ្ងៃនេះ យើងញែកមួយថ្ងៃក្នុងមួយអាទិត្យ ដើម្បីជួបជុំគ្នាថ្វាយបង្គំព្រះជាម្ចាស់។ ប៉ុន្តែ ដោយយើងធ្វើអ្វីៗ ទាំងអស់នេះ មិនមែនដោយសារច្បាប់ ឬ កាតព្វកិច្ចនានាឡើយ។ យើងធ្វើកិច្ចការទាំងអស់នេះដោយសារយើងស្រឡាញ់ ព្រះជាម្ចាស់ និងដោយព្រះព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឱ្យយើងចង់ប្រកបគ្នា ជាមួយបងប្អូនប្រុសស្រីនៅក្នុងគ្រួសាររបស់ ព្រះអម្ចាស់។

តាមក្រឹត្យវិន័យរបស់លោកម៉ូសេ មនុស្សមិនអាចបរិភោគសាច់សត្វមួយចំនួនបានឡើយ។ នៅក្នុងសម្ពន្ធមេត្រីថ្មី យើងមិនបានជាប់ចំណងនៃបទបញ្ញត្តិទាំងនេះទៀតទេ។ យើងមានសេរីភាពដូចដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិ តាំងពីមុនក្រឹត្យវិន័យរបស់លោកម៉ូសេទៅទៀត។ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកណូអេថា មនុស្សមិនត្រូវបរិភោគ ឈាមទេ ហើយបទបញ្ញត្តិនេះក៏ត្រូវបានសរសេរឡើងវិញនៅក្នុងសម្ពន្ធមេត្រីថ្មីទៀត។ ប៉ុន្តែយើងអាចបរិភោគសាច់សត្វ គ្រប់ប្រភេទបាន។

សត្វទាំងប៉ុន្មានដែលលូនវាវ ហើយមានជីវិត នឹងបានទៅជាអាហារសម្រាប់អ្នករាល់គ្នា គឺយើងអោយអ្វីៗ មកអ្នករាល់គ្នា ដូចយើងបានអោយធម្មជាតិដល់អ្នករាល់គ្នាដែរ។ ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមាន ជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។ (លោកុប្បត្តិ ៩:៣-៤)

អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកសុទ្ធតែល្អទាំងអស់ មិនត្រូវចោលណាមួយឡើយ គឺត្រូវទទួល ទាំងអរ
ព្រះគុណវិញ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យអរព្រះគុណ បានធ្វើអោយអាហារទាំងអស់ទៅជា
វិសុទ្ធហើយ។ (១ទីម៉ូថេ ៤:៤-៥)

បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារបានតាមចិត្ត មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុស
នឹងមនសិការរបស់ខ្លួននោះឡើយ។ ... ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយ
បងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល
ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ។ (១កូរិនថូស ១០:២៥,២៧)

ហេតុនេះ មិនត្រូវអោយនរណាម្នាក់ប្តោលទោសបងប្អូនអំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងបុណ្យទាន
បុណ្យចូលខែ និងថ្ងៃសប្តិកនោះឡើយ។ (កូរុទ្ធស ២:១៦)

លំហាត់អនុវត្តន៍

១០ ចូរគូសរង្វង់ពីមុខប្រយោគដែលត្រឹមត្រូវ។

- ក) បទបញ្ជាសាសនាទាំងអស់នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេគឺជារូបភាពអំពីយញ្ញូបូជាដ៏ល្អឥតខ្ចោះ គឺ
ព្រះយេស៊ូគ្រីស្ទ។
- ខ) គ្រិស្តបរិស័ទបច្ចុប្បន្នត្រូវតែថ្វាយបង្គំព្រះជាម្ចាស់នៅថ្ងៃទីប្រាំពីរ(ថ្ងៃសៅរ៍)។
- គ) គ្រិស្តបរិស័ទសព្វថ្ងៃមានសេរីភាពបរិភោគអាហារគ្រប់ប្រភេទបាន។
- ឃ) ច្បាប់ទាំងឡាយអំពីថ្ងៃដ៏វិសុទ្ធអនុវត្តចំពោះគ្រិស្តបរិស័ទបច្ចុប្បន្នដែរ។

១. សេរីភាពរួចផុតពីការព្រួយបារម្ភ Freedom From Worry

ព្រះបិតារបស់អ្នកស្រឡាញ់អ្នកខ្លាំងណាស់ និងបំពេញសេចក្តីត្រូវការដល់អ្នក ។ សូមទុកចិត្តព្រះអង្គចុះ។

ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងបងប្អូន។
(១ពេត្រុស ៥:៧)

ហេតុនេះ កុំខ្វល់ខ្វាយដោយពោលថា “យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់?” នោះឡើយ។ ដ្បិតមាន
តែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វែងរករបស់ទាំងនោះ។ រីឯព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់

ប្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរស្វែងរកព្រះរាជប្រាសាទ និងសេចក្តីសុចរិតរបស់ព្រះអង្គ
ជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។ (ម៉ាថាយ ៦:៣១-៣៣)

លំហាត់អនុវត្ត

១១ សូមអាន ១ពេត្រុស ៥:៧ ម្តងទៀត។

តើអ្នកកំពុងព្រួយបារម្ភអំពីអ្វីដែរ? ចូរទូលថ្វាយទៅព្រះបិតារបស់អ្នក ដែលគង់នៅស្ថានបរមសុខ។ សូមអរព្រះគុណ
ព្រះអង្គ ចំពោះការឆ្លើយតបរបស់ព្រះអង្គ និងឈប់ខ្វល់ខ្វាយទៅ។

ជំងឺនាំមកទុក្ខព្រួយ និងការថប់បារម្ភនៅក្នុងជីវិតរបស់យើង។ ប៉ុន្តែនេះជាប្រភេទនៃទុក្ខព្រួយ ដែលយើងអាចថ្វាយ
ដល់ព្រះបិតារបស់យើង ដែលគង់នៅស្ថានបរមសុខ។ ព្រះយេស៊ូគ្រីស្ទគឺជាគ្រូពេទ្យដ៏ស័ក្តិសិទ្ធិ និងជាមិត្តសម្លាញ់ដ៏ល្អ
របស់អ្នក។ ព្រះអង្គស្រឡាញ់អ្នកខ្លាំងណាស់។ ដូចព្រះអង្គធ្លាប់ប្រោសអ្នកជំងឺឱ្យបានជានៅពេលព្រះអង្គគង់នៅលើ
ផែនដីដែរ ព្រះអង្គក៏នៅតែប្រោសអ្នកជំងឺនាពេលបច្ចុប្បន្នឱ្យបានជា តាមរយៈការអធិស្ឋានរបស់ពួកគេដែរ។ ព្រះគម្ពីរប្រាប់
ថា អ្នកគួរតែស្នើសុំឱ្យចាស់ទុំនៅក្នុងក្រុមជំនុំ (គ្រូគង្វាល និងអ្នកដឹកនាំ) អធិស្ឋានឱ្យអ្នកនៅពេលដែលអ្នកឈឺ។

ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ក្រុមជំនុំមក ដើម្បីអោយលោកទាំងនោះ
អធិស្ឋានអោយគាត់ និងលាបប្រេងអោយក្នុងព្រះនាមព្រះអម្ចាស់។ ពាក្យអធិស្ឋានដែលផុសចេញមកពី
ជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងប្រោសគាត់អោយក្រោកឡើងវិញ ប្រសិនបើគាត់បាន
ប្រព្រឹត្តអំពើបាប ព្រះអង្គនឹងលើកលែងទោសអោយ។ (យ៉ាកុប ៥:១៤-១៥)

គ្រូគង្វាល និងព្រឹទ្ធាចារ្យរបស់ក្រុមជំនុំអាចនឹងដាក់ដៃលើអ្នក ឬអធិស្ឋានទូលសូមព្រះជាម្ចាស់ឱ្យព្យាបាលអ្នក។
ឬ ពួកគាត់អាចនឹងលាបប្រេងឱ្យអ្នក។ តាមរយៈការធ្វើដូច្នេះ បញ្ជាក់ឱ្យឃើញថាពួកគាត់ពឹងអាងលើប្រទានភាពរបស់
ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីប្រោសអ្នកឱ្យជាពីជំងឺ។

លំហាត់អនុវត្ត

១២ តើអ្នកត្រូវការការប្រោសឱ្យជាដែរឬទេ? សូមស្នើឱ្យគ្រូគង្វាលរបស់អ្នកអធិស្ឋានឱ្យអ្នក។ ប្រសិនបើអ្នកកំពុងសិក្សា
ការឆ្លើយឆ្លងពីចម្ងាយ បុគ្គលិកនៅសាលានោះនឹងរីករាយអធិស្ឋានសម្រាប់អ្នក។ សូមសរសេរពីតម្រូវការរបស់អ្នក
នៅពេលដែលអ្នកផ្ញើសន្លឹកចម្លើយរបស់អ្នក។

មនុស្សមួយចំនួនបានទទួលការប្រោសឱ្យជាដ៏អស្ចារ្យមកពីព្រះជាម្ចាស់។ ក៏ប៉ុន្តែ ពេលខ្លះព្រះជាម្ចាស់ជ្រើសរើស មិនប្រោសបុគ្គលនោះឱ្យជាភ្លាមៗទេ។ ឧទាហរណ៍ដូចជាសារីកប៉ូល បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ចំនួនបីដង អំពី បញ្ហាជាក់លាក់មួយ។ ព្រះជាម្ចាស់បានស្តាប់ឮការអធិស្ឋានរបស់លោកប៉ូល ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានដកយកបញ្ហានោះ ទេ។ ទ្រង់មានព្រះបន្ទូលមកលោកប៉ូលថា “ព្រះគុណរបស់យើងបានផ្តល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិត ឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ” (២កូរិនថូស ១២:៩)។

ចូរទុកចិត្តដល់ព្រះជាម្ចាស់ទាំងស្រុង ទោះបីជាមានអ្វីកើតឡើងក៏ដោយ។ នៅថ្ងៃមួយ ព្រះអង្គនឹងបំផ្លាស់ប្រែ រូបកាយរបស់អ្នក ឱ្យដូចទៅនឹងព្រះអម្ចាស់យេស៊ូ។ រូបកាយថ្មីរបស់អ្នកនឹងបានជាល្អគ្រប់លក្ខណ៍ គ្មានជំងឺ គ្មានការ ឈឺចាប់ គ្មានការប្រែប្រួលរូបកាយ ឬ ក៏ភាពទន់ខ្សោយដែលនឹងបណ្តោយឱ្យអ្នកជួបបញ្ហាទៀតឡើយ។

ច. សេរីភាពនៅថ្ងៃអនាគត Freedom In The Future

សេរីភាពដែលអ្នកមានឥឡូវនេះអស្ចារ្យខ្លាំងណាស់។ ប៉ុន្តែព្រះជាម្ចាស់មានគម្រោងការជាច្រើនសម្រាប់ថ្ងៃអនាគត ព្រះយេស៊ូដែលជាអ្នករំដោះឱ្យមានសេរីភាពដ៏អស្ចារ្យនឹងយាងមកកាន់ផែនដីសម្រាប់អស់អ្នកដែលជាកម្មសិទ្ធិរបស់ ព្រះអង្គ។ នៅពេលនោះ អ្នកនឹងដឹងអំពីសេរីភាពដ៏ពេញលេញ និងប្រកបដោយសេរីរុងរឿងរបស់បុត្រព្រះជាម្ចាស់នៅទី បំផុតមិនខាន។ ព្រះយេស៊ូនឹងទទួលយកអ្នកទៅនៅលំនៅនៅស្ថានបរមសុខ។ ព្រះជាម្ចាស់នឹងរំដោះពិភពលោកទាំង មូល ឱ្យមានសេរីភាពរួចផុតពីវត្តមាន និងផលប៉ះពាល់នៃអំពើបាបជារៀងរហូត។

ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្តីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោក សង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ។ (វិវរណៈ ២១:៤)

ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាលពុំអាចប្រៀបធៀបនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់សម្តែងអោយ យើងឃើញ នៅអនាគតកាលនោះបានឡើយ។ (រ៉ូម ៨:១៨)

ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យ តែមិនមែនដោយចិត្តឯងទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នោះ។ ពិភព លោកនៅតែមានសង្ឃឹមថា ព្រះអង្គនឹងលោះអោយរួចផុតពីវិនាសអន្តរាយ ដើម្បីអោយមានសេរីភាព និង សិរីរុងរឿងនៃបុត្ររបស់ព្រះជាម្ចាស់។ (រ៉ូម ៨:២០-២១)

លំហាត់អនុវត្តន៍

១៣ សូមអាន វិវរណៈ ២១:៤។ ចូរអង្រួនគុណព្រះជាម្ចាស់សម្រាប់រាជ្យសាររបស់ព្រះអង្គ និងសម្រាប់អនាគតដែលពេញដោយសិរីរុងរឿងដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក។

ហេតុដល់ព្រះយេស៊ូយាងមកទទួលយើងត្រឡប់ទៅដំណាក់ព្រះអង្គវិញ យើងនឹងមានសមរម្យប្រឆាំងជាមួយនឹងអារក្សសាតាំង ។ ការល្អ និងទុក្ខលំបាកជាច្រើននឹងកើតមាន ប៉ុន្តែយើងមិនត្រូវបោះបង់ចោលសេរីភាពរបស់យើងឡើយ។ កាឡាទី ៥:១ បានរំលឹកយើងថា “ព្រះគ្រីស្ទបានដោះអោយយើងមានសេរីភាពពិតប្រាកដ ហេតុនេះចូររក្សាសេរីភាពនេះអោយបានខ្ជាប់ខ្ជួន កុំបណ្តោយខ្លួនធ្លាក់ទៅជាខ្ញុំបំរើទៀតឡើយ។”

ចូរចាំថា ជីវិតថ្មីរបស់អ្នក និងសេរីភាពរបស់អ្នកស្ថិតនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទ។ ពួកវាពឹងផ្អែកលើវត្តមាននិងប្រទានភាពរបស់ព្រះអង្គនៅក្នុងអ្នក គឺមិនមែនពឹងផ្អែកលើការព្យាយាមដ៏ល្អរបស់អ្នកទេ។ ជីវិតរបស់គ្រីស្ទបរិស័ទមិនមែនរស់នៅដើម្បីកាន់តាមក្រឹត្យវិន័យនានានោះទេ។ ជីវិតនេះទាក់ទងទៅនឹងការបញ្ជាក់ប្រាប់ថា “ព្រះគ្រីស្ទគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានអោយបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ (កូឡូស ១:២៧) ។”

ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រីស្ទ អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ! (២កូរិនថូស ៥:១៧)

ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។ (កាឡាទី ២:២០)

លំហាត់អនុវត្តន៍

១៤ សូមអាន ២កូរិនថូស ៥:១៧ និង កាឡាទី ២:២០ ម្តងទៀត។

១៥ ជីវិតថ្មី និងសេរីភាពរបស់អ្នកពឹងផ្អែកទៅលើ

- ក) ការកាន់តាមក្រឹត្យវិន័យ។
- ខ) ការព្យាយាមធ្វើអំពើល្អរបស់អ្នក។
- គ) អ្វីដែលអ្នកដឹងអំពីសាសនា។
- ឃ) វត្តមានរបស់ព្រះគ្រីស្ទគង់ក្នុងអ្នក។

អ្នកបានរកឃើញថា ជីវិតថ្មីរបស់អ្នកជាជីវិតដ៏អស្ចារ្យនៅក្នុងអង្គព្រះគ្រីស្ទ គឺជាជីវិតដ៏អស់កល្បដោយមានសេរីភាពដ៏រុងរឿង ក្នុងឋានៈជាបុត្ររបស់ព្រះជាម្ចាស់។ ចូរសន្សំវាទុកលើសជាងអ្វីៗទាំងអស់។ អ្នកនឹងរីករាយជាមួយជីវិតនេះកាន់តែខ្លាំងឡើងៗ នៅពេលខាងមុខ និងនៅថ្ងៃអនាគត។

សូមផ្ទៀងមើលចម្លើយរបស់អ្នក

- ៦ ខ) ត្រូវទុកចិត្តលើព្រះអម្ចាស់។
- ១ គ) ទទួលព្រះយេស៊ូជាព្រះសង្គ្រោះរបស់អ្នក។
- ៧ គ) សេចក្តីពិតដែលយើងរៀននៅក្នុងព្រះគម្ពីរ។
- ៣ ខ) ប្រសិនបើអ្នកប្រឆាំងជាមួយវិញ្ញាណអាក្រក់ វានឹងចេញឆ្ងាយពីអ្នក។
- ៩ ខ) ជំនាន់របស់លោកម៉ូសេ រហូតដល់ជំនាន់ព្រះគ្រីស្ទនៅលើផែនដី។
- ៤ ក) ១
ខ) ២
គ) ១
ឃ) ១
ង) ២
- ១០ ប្រយោគ ក និង គ ជាប្រយោគត្រឹមត្រូវ។
- ៥ ព្រះជាម្ចាស់អនុញ្ញាតឱ្យកើតមានការល្អរុង ដើម្បីបង្រៀនយើងអំពីរបៀបយកជ័យជម្នះ និង ក្លាយជាមនុស្សរឹងមាំ។
- ១៦ ឃ) វត្តមានរបស់ព្រះគ្រីស្ទនៅក្នុងអ្នក។

សូមអបអរសាទរ
អ្នកបានបញ្ចប់មុខវិជ្ជានេះហើយ។ យើងសង្ឃឹមថា មុខវិជ្ជានេះមានប្រយោជន៍សម្រាប់អ្នក សូមកុំភ្លេចបំពេញ
ការវាយតម្លៃតាមជំពូកទីពីរ ហើយប្រគល់សន្លឹកចម្លើយទៅកាន់គ្រូបង្រៀនរបស់អ្នក។